

កំណត់ហេតុនៃសេចក្តីយល់ព្រម  
សម្រាប់អត្ថប្រយោជន៍ CalFresh។

កាលបរិច្ឆេទជូនដំណឹង ៖ \_\_\_\_\_  
សំណុំរឿង ៖ \_\_\_\_\_  
ឈ្មោះ ៖ \_\_\_\_\_  
លេខ ៖ \_\_\_\_\_  
បុគ្គលិកធ្វើការ ៖ \_\_\_\_\_  
ឈ្មោះ ៖ \_\_\_\_\_  
លេខ ៖ \_\_\_\_\_  
ទូរស័ព្ទ ៖ \_\_\_\_\_  
អាសយដ្ឋាន ៖ \_\_\_\_\_  
\_\_\_\_\_

(ADDRESSEE)

មានសំណួរ? សួរបុគ្គលិកធ្វើការរបស់អ្នក ។

**សវនាការរដ្ឋ ៖ បើសិនជាអ្នកគិតថាសកម្មភាពនេះខុស អ្នកអាច  
សុំធ្វើសវនាការមួយបាន ។ ព័ត៌មានខាងខ្នងនៃទំព័រនេះប្រាប់អ្នក  
ពីរបៀបសុំធ្វើសវនាការ ។ អត្ថប្រយោជន៍របស់អ្នកប្រហែលមិន  
អាចផ្លាស់ប្តូរទេ បើអ្នកសុំធ្វើសវនាការ មុនពេលវិធានការនេះ  
កើតឡើង ។**

☐ ការដាក់ពាក្យរបស់អ្នកសម្រាប់អត្ថប្រយោជន៍ CALFRESH ត្រូវបានយល់ព្រម។

ចំនួនទឹកប្រាក់ដំបូងនៃអត្ថប្រយោជន៍របស់អ្នកគឺ៖ \$ \_\_\_\_\_ សម្រាប់ \_\_\_\_\_ ។ ចំនួនទឹកប្រាក់នៃអត្ថប្រយោជន៍របស់អ្នកសម្រាប់រយៈពេលនៅសល់នៃការបញ្ជាក់របស់អ្នកគឺ \$ \_\_\_\_\_ ពី \_\_\_\_\_ រហូតដល់ \_\_\_\_\_ ។

ប្រសិនបើអ្នកដាក់ពាក្យសុំជំនួយថវិកា CASH AID ហើយវាមិនទាន់ត្រូវបានយល់ព្រម អត្ថប្រយោជន៍ CalFresh របស់អ្នកនឹងអាចត្រូវបានកាត់បន្ថយ ឬ បញ្ឈប់ដោយគ្មានការជូនដំណឹងម្តងទៀត ប្រសិនបើជំនួយថវិកា cash aid របស់អ្នកត្រូវបានយល់ព្រមឲ្យ។

- ☐ ភាពមានសិទ្ធិទទួលបាន CalFresh របស់អ្នក ចាប់ផ្តើមនៅថ្ងៃតែមួយដូចគ្នានឹងជំនួយថវិកា cash aid របស់អ្នកចាប់ផ្តើមដែរ។
- ☐ អត្ថប្រយោជន៍ដំបូងរបស់អ្នក រួមបញ្ចូលច្រើនជាងអត្ថប្រយោជន៍សម្រាប់មួយខែ ពីព្រោះកាលបរិច្ឆេទដែលការដាក់ពាក្យរបស់អ្នកត្រូវបានយល់ព្រមឲ្យ។
- ☐ អត្ថប្រយោជន៍ដំបូងរបស់អ្នក ត្រូវបានលែងតម្លៃ តាំងពីថ្ងៃដែលអ្នកបានដាក់ពាក្យរបស់អ្នក។

☐ ដោយសារអ្នកទទួលបានអត្ថប្រយោជន៍ CALFRESH ភ្លាម យើងមិនបានទាមទារឲ្យអ្នកផ្តល់ឲ្យយើងនូវការបញ្ជាក់ខាងក្រោមនេះទេ៖

អ្នកត្រូវផ្តល់ឲ្យយើងនូវការបញ្ជាក់នេះមុន \_\_\_\_\_ ឬសិទ្ធិទទួលបាន CalFresh របស់អ្នកនឹងឈប់។ អ្នកនឹងមិនទទួលបានការជូនដំណឹងម្តងទៀតទេ។ ប្រសិនបើការបញ្ជាក់ដែលអ្នកផ្ញើ ផ្លាស់ប្តូរសិទ្ធិទទួលបាន ឬអត្ថប្រយោជន៍របស់អ្នក យើងនឹងធ្វើការផ្លាស់ប្តូរ។ អ្នកនឹង **មិន** ទទួលបានការជូនដំណឹងជាមុន មុននឹងយើងធ្វើសកម្មភាពនេះ។

គ្រួសារ CalFresh របស់អ្នកអាចមានសិទ្ធិចំពោះការបង់ឧបត្ថម្ភធនជាជំនួយសេវាកម្មសាធារណៈរបស់រដ្ឋ (State Utility Assistance Subsidy, SUAS)។ ប្រសិនបើមានសិទ្ធិ ខោនធីនឹងផ្តល់រង្វាន់ឲ្យនូវការបង់ \$20.01 SUAS។ នេះគឺជាការបង់ម្តងក្នុងមួយឆ្នាំ ហើយប្រសិនបើមានសិទ្ធិ វានឹងត្រូវដាក់ចូលទៅក្នុងគណនី EBT លុយសុទ្ធរបស់អ្នក។ ប្រសិនបើអ្នកមិនមានគណនី EBT លុយសុទ្ធទេ មានមួយនឹងត្រូវបានបង្កើតសម្រាប់អ្នកនៅលើកាត CalFresh EBT របស់អ្នក។ អ្នកនឹងមិនចាំបាច់ធ្វើអ្វីទេដើម្បីទទួលបានកាតថ្មីមួយ ប៉ុន្តែអ្នកអាចប្រើវាដើម្បីធានាលើការចំណាយ ដែលមិនត្រូវបានធានាដោយ CalFresh ទេ។ ការបង់ចំណាយនេះអនុញ្ញាតឲ្យខោនធី ប្រើការកាត់បន្ថយសេវាកម្មសាធារណៈខ្ពស់បំផុត (Standard Utility Allowance - SUA) សម្រាប់អត្ថប្រយោជន៍រួមអាហារ។ អ្នកអាចប្រើ \$20.01 នេះនៅពេលអ្នកប្រើកាត EBT របស់អ្នក។ ប្រសិនបើអ្នកចង់ដឹងបន្ថែមទៀត សូមទាក់ទងការិយាល័យខោនធីក្នុងតំបន់របស់អ្នក។

ច្បាប់៖ ច្បាប់ទាំងនេះអនុវត្ត៖  
អ្នកអាចពិនិត្យបទបញ្ញត្តិទាំងនេះនៅតាមការិយាល័យវិលវៀររបស់អ្នក ។

